

ព្រះរាជាណាចក្រកម្ពុជា

KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ

NATION RELIGION KING



ក្រសួងសុខាភិបាល

MINISTRY OF HEALTH

របាយការណ៍ សកម្មភាពគ្រប់ជ្រុងជ្រោយ
សំរាប់កម្មវិធីបង្ការ និងថែទាំ ជំងឺអេដស៍/កាមរោគ
ប្រចាំត្រីមាសទី ៤ ឆ្នាំ២០១៣

**THIRD QUARTERLY COMPREHENSIVE REPORT, 2013
HIV/AIDS & STI PREVENTION, CARE AND TREATMENT PROGRAMME**



មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ

NATIONAL CENTRE FOR HIV/AIDS, DERMATOLOGY AND STD

Acronyms

AHF	AIDS Health Care Foundation មូលនិធិថែទាំជំងឺអេដស៍
ANC	Antenatal Care ការថែទាំផ្ទៃពោះមុនពេលសំរាល
AOCP	Annual Operational Comprehensive Plan ផែនការប្រតិបត្តិប្រចាំឆ្នាំគ្រប់ជ្រុងជ្រោយ
ART	Antiretroviral Therapy ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍
AHEAD	Action for Health Development
ARV	Antiretroviral ឱសថប្រឆាំងមេរោគអេដស៍
AFD	Association of Farmer Development សមាគមអភិវឌ្ឍន៍កសិករ
BCC	Behaviour Change Communication កម្មវិធីដែលនាំឱ្យមានការផ្លាស់ប្តូរការប្រព្រឹត្ត
BSS	Behavioural Sentinel Surveillance ការអង្កេតការប្រព្រឹត្តផ្លូវភេទ
BFD	Buddhism for Development អង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍
BWAP	Battambang Women's Aids Project កម្មវិធីស្ត្រីអប់រំជម្ងឺអេដស៍ ខេត្តបាត់ដំបង
CENAT	National TB Programme មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងបាងសិន
CHBC	Community Home-based Care ការថែទាំអ្នកជំងឺអេដស៍នៅតាមផ្ទះ និងនៅក្នុងសហគមន៍
CHC	Cambodian Health Committee
CDC	Center for Disease Control
CHAI	Clinton Foundation for HIV/AIDS Initiative មូលនិធិគ្លីនតុន ថែទាំជំងឺអេដស៍
CoC	Continuum of Care កម្មវិធីថែទាំនិងព្យាបាលបន្តដល់អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍
CoC-CC	Continuum of Care Coordinating Committee គណៈកម្មការសំរបស់រូលកម្មវិធីថែទាំនិងព្យាបាលបន្តដល់អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍
CRS	Catholic Relief Services
CTAP	Cambodian Treatment Access Programme
CIPRA	Comprehensive International Program for Research on AIDS
CTC	Care and Treatment Component
CPN+	Cambodia People Living with HIV/AIDS Network បណ្តាញនៃអ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា
CMS	Central Medical Store
CSCN	Cambodia Save Children Network បណ្តាញសង្គ្រោះកុមារកម្ពុជា
CUCC	Condom-Use Coordinating Committee គណៈកម្មការសំរបស់រូលកម្មវិធីប្រើប្រាស់ស្រោមអនាម័យ ១០០%

CUP	Condom-Use Programme កម្មវិធីប្រើប្រាស់ស្រោមអនាម័យ១០០%
CUWG	Condom-Use Working Group ក្រុមការងារកម្មវិធីប្រើប្រាស់ស្រោមអនាម័យ១០០%
CWPD	Cambodian Women for Peace and Development សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍
CQI	Continuum Quality Improvement
DFID	Department for International Development
DU	Drug Use ប្រើប្រាស់គ្រឿងញៀន
DSW	Direct Sex Worker ស្ត្រីរកស៊ីផ្លូវភេទនៅតាមផ្ទះបន
DTOP	District Team on Outreach & Peer education ក្រុមអប់រំផ្ទាល់ មិត្តអប់រំមិត្តថ្នាក់ស្រុក
D-CoPCT-CC	District Continuum of Prevention to Care and Treatment Coordination Committee គណៈកម្មការសំរាប់សំរួលការងារបង្ការ ថែទាំ ព្យាបាលបន្តថ្នាក់ស្រុក
DPCT	District Prevention to Care Team ក្រុមផ្តល់សេវាបង្ការថ្នាក់ស្រុក
EW	Entertainment Worker
EWI	Early Warning Indicator សូចនាករសំរាប់បុរាណ សអា សុខ
FI	Friend International អង្គការមិត្តសំឡាញ់
FHI	Family Health International អង្គការសុខភាពអន្តរជាតិ
FHC	Family Health Clinics
GFATM	The Global Fund to fight AIDS, Tuberculosis, and Malaria គំរោងមូលនិធិសកល
HAART	High Active Antiretroviral Therapy
HBC	Home Base Care
HC	HealthCenter មណ្ឌលសុខភាព
HFBC	Health Facility Based Care ការថែទាំអ្នកជំងឺអេដស៍នៅក្នុងមន្ទីរពេទ្យ
HIV	Human Immunodeficiency Virus
HSS	HIV Sentinel Surveillance ការអង្កេតអត្រាប្រេវ៉ាឡង់មេរោគអេដស៍
IEC	Information, Education & Communication
ICF	International Classification of Functioning
IC	Infection Control
IPT	Isoniazid Preventive Therapy
IRD	Immune Restoration Disease
ITM	Institute of Tropical Medicine

KYA	Khmer Youth Association សមាគមយុវជនខ្មែរ
KWCD	Khmer Women's Cooperation for Development
KHANA	Khmer HIV/AIDS NGO Alliance អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍
LR	Link Response ការឆ្លើយតបរួមគ្នា
LoA	Letter of Agreement
LFA	Local Fund Agency ទីភ្នាក់ងារមើលជំនួយប្រចាំប្រទេស សំរាប់មូលនិធិសកល
MoH	Ministry of Health ក្រសួងសុខាភិបាល
MoSVY	Ministry of Social Veteran and Youth Rehabilitation ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទា
MMM	Mondol Mith Chouy Mith មណ្ឌលមិត្តជួយមិត្ត
MSM	Men who have Sex with Men បុរសរួមភេទជាមួយបុរស
MSC	Marie Stopes Cambodia អង្គការម៉ារីស្តុបកម្ពុជា
MSIC	Marie Stopes International Cambodia
M & E	Monitoring and Evaluation
NAA	National AIDS Authority អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
NCHADS	National Centre for HIV/AIDS, Dermatology and STI មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
NGO	Non-Governmental Organization អង្គការមិនមែនរដ្ឋាភិបាល
NIPH	National Institute of Public Health វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ
NPH	National Pediatric Hospital មន្ទីរពេទ្យកុមារជាតិ
NMCHC	National Maternal Child Health Center មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
OD	Operational District ស្រុកប្រតិបត្តិ
OI	Opportunistic Infection ជំងឺឱកាសនិយម
OPC	Outreach, Peer Education and Condom Use Program កម្មវិធីអប់រំផ្ទាល់ និងមិត្តអប់រំមិត្ត និងកម្មវិធីប្រើប្រាស់ស្រោមអនាម័យ ១០០%
PAO	Provincial AIDS Office កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត-ក្រុង
PC	Partner in Compassion អង្គការដៃគូផ្តល់មេត្តា
PBSI	Performance Based Salary Incentive ប្រាក់ឧបត្ថម្ភលើកទឹកចិត្តតាមស្នាដៃការងារ
PHD	Provincial Health Department មន្ទីរសុខាភិបាលខេត្ត
PLHIV	People Living with HIV/AIDS អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍
PMR	Planning, Monitoring and Reporting ផ្នែកផែនការតាមដាន និងរបាយការណ៍

PMTCT	Prevention of Mother-to-Child Transmission [of HIV] កម្មវិធីបង្ការចំលងមេរោគអេដស៍ពីម្តាយទៅទារក
PRTRT	Principle Recipient Technical Review Team
PREDICT	Pediatric Randomized of Early and Deferred Initiative in Cambodia and Thailand
PSI	Population Services International អង្គការបម្រើសុខភាពប្រជាជនអន្តរជាតិ
PSF	Pharmacist Sans Frontiers
PST/OP	Provincial Support Team on Outreach & Peer education ក្រុមគាំទ្រកម្មវិធីអប់រំផ្ទាល់ និងមិត្តអប់រំមិត្តថ្នាក់ខេត្ត
P-CoPCT-CC	Provincial Continuum of Prevention of Care and Treatment Coordination Committee គណៈកម្មការសម្របសម្រួលការងារបង្ការ ថែទាំ ព្យាបាលបន្តថ្នាក់ខេត្ត
P-CoPCT-ST	Provincial Continuum of Prevention of Care and Treatment Support Team ក្រុមគាំទ្រការងារបង្ការ ថែទាំ ព្យាបាលបន្តថ្នាក់ខេត្ត
QC	Quality Control ការត្រួតពិនិត្យគុណភាព
RH	Referral Hospital មន្ទីរពេទ្យបង្អែក
RHAC	Reproductive Health Association of Cambodia សមាគមភ័ក្ត្រកម្ពុជា
RACHA	Reproductive and Child health Alliance សម្ព័ន្ធសុខភាពកុមារ និង សុខភាពបន្តពូជ
SCA	Save the Children Australia
SEADO	Social Environment Agricultural Development Organization អង្គការអភិវឌ្ឍន៍សង្គម បរិស្ថាន និង កសិកម្ម
SEAD	Sharing Experience Adapted Development
SOP	Standard Operating Procedures និយាមបែបបទសំរាប់ប្រតិបត្តិ
SSS	STI Sentinel Surveillance ការអង្កេតអត្រាប្រេវ៉ាឡង់ដំងើកាមរោគ
STI/RTI	Sexually Transmitted Infection/ Reproductive Tract Infection ការបង្ករោគតាមការរួមភេទ និងប្រដាប់បន្តពូជ
SW	Sex Worker ស្ត្រីរកស៊ីផ្លូវភេទ
SR	Sub Recipient
TWG	Technical Working Group ក្រុមការងារបច្ចេកទេស
UNAIDS	United Nations Joint Programme on AIDS
UNFP	United Nations Population Fund
UNSW	University of New South Wales
VCCT	Voluntary Confidential Counseling and Testing មណ្ឌលធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយស្រ្តីគ ចិត្ត និងរក្សាការសំងាត់
WB	World Bank ធនាគារពិភពលោក

- WHO World Health Organization អង្គការសុខភាពពិភពលោក
- WOMEN Women Organization for Modern Economy and Nursing
សមាគមនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ
- WVC World Vision Cambodia អង្គការទស្សនៈពិភពលោកកម្ពុជា

PROVINCES

BMC	: Banteay Mean Chey	ខេត្តបន្ទាយមានជ័យ
BTB	: Battambang	ខេត្តបាត់ដំបង
KCM	: Kampong Cham	ខេត្តកំពង់ចាម
KCN	: Kampong Chhnang	ខេត្តកំពង់ឆ្នាំង
KDL	: Kandal	ខេត្តកណ្តាល
KEP	: Kep	ខេត្តកែប
KHK	: Koh Kong	ខេត្តកោះកុង
KPT	: Kampot	ខេត្តកំពត
KTM	: Kampong Thom	ខេត្តកំពង់ធំ
KRT	: Kratie	ខេត្តក្រចេះ
KSP	: Kampong Speu	ខេត្តកំពង់ស្ពឺ
MDK	: Mondulkiri	ខេត្តមណ្ឌលគិរី
OMC	: Oddor Mean Cheay	ខេត្តឧត្តរមានជ័យ
PLN	: Pailin	ក្រុងប៉ៃលិន
PNP	: Phnom Penh	រាជធានីភ្នំពេញ
PST	: Porsat	ខេត្តពោធិសាត់
PVG	: Prey Veng	ខេត្តព្រៃវែង
PVH	: Preah Vihear	ខេត្តព្រះវិហារ
RTK	: Rattanakiri	ខេត្តរតនគិរី
SHV	: Sihanouk Ville	ក្រុងព្រះសីហនុ
SRP	: Siem Reap	ខេត្តសៀមរាប
SVR	: Svay Rieng	ខេត្តស្វាយរៀង
STG	: Stung Treng	ខេត្តស្ទឹងត្រែង
TKV	: Takeo	ខេត្តតាកែវ

មាតិកា:

Acronyms.....2

១.១មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគ.....9

២. គោលបំណងនិងកម្មវត្ថុ៖.....9

២.១គោលបំណង.....9

២.២កម្មវត្ថុ9

៣. វិធីសាស្ត្រ..... 10

៤. លទ្ធផល 10

៤.១វឌ្ឍនភាពនិងសមិទ្ធផលនៃការគ្រប់គ្រងនិងអនុវត្តកម្មវិធី..... 10

៤.១.១ការគ្រប់គ្រងគំរោងនៃមូលនិធិសកល 10

៤.១.២ការអនុវត្តកម្មវិធីរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក..... 11

៤.១.២.១កម្មវិធីបង្ការថែទាំនិងព្យាបាលបន្តដល់ក្រុមប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់..... 11

៤.១.២.២កញ្ចប់សំរាប់ថែទាំនិងព្យាបាលបន្តដល់អ្នកផ្ទុកមេរោគអេដស៍&អ្នកជំងឺអេដស៍. 13

៤.១.២.៣. កញ្ចប់អង្កេតតាមដាននិងស្រាវជ្រាវ៖ 13

៤.១.២.៤. កញ្ចប់គ្រប់គ្រង៖ 14

ក. ផែនការតាមដាននិងរបាយការណ៍៖..... 14

៤.២. លទ្ធផលដែលទទួលបានពីការផ្តល់សេវាសុខាភិបាល..... 15

៤.២.១. សកម្មភាពនៃការទប់ស្កាត់ជំងឺអេដស៍ 15

៤.២.២. សេវាផ្តល់ប្រឹក្សានិងធ្វើតេស្តឈាមដោយស្រ្តីគិច្ចនិងរក្សាការសំងាត់ (VCCT) .. 18

៤.២.៣សេវាពិនិត្យនិងព្យាបាលជំងឺអេដស៍ (OI and ART Services) 23

៤.២.៤ការអនុវត្តកម្មវិធីឆ្លើយតបរួមគ្នា..... 30

៤.២.៥សេវាថែទាំអ្នកជំងឺអេដស៍នៅតាមសហគមន៍ (Community-based Services) 30

៥.ការលំបាកនិងឧបសគ្គ..... 31

៦.សេចក្តីសន្និដ្ឋានជារួម 32

១. សេចក្តីផ្តើម៖

១.១ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគ

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ **NCHADS** គឺជានាយកដ្ឋានស្វ័យមួយនៃក្រសួងសុខាភិបាលដែលមានតួនាទីក្នុងការដឹកនាំ ផ្តល់អនុសាសន៍ និងអនុវត្តគោលការណ៍យុទ្ធសាស្ត្រ និងនិយាមបែបបទនានា សំរាប់វិស័យសុខាភិបាលដើម្បីឆ្លើយតបទៅនឹងរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ និងជំងឺ កាមរោគ។ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ប្រតិបត្តិក្រោមការសំរបសំរួលនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងជាដៃគូសហប្រតិបត្តិការជាមួយ នឹងស្ថាប័នរាជរដ្ឋាភិបាលអង្គការមិនមែនរដ្ឋាភិបាលសង្គមស៊ីវិល ស្ថាប័នម្ចាស់ជំនួយ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តជាច្រើន។ មជ្ឈមណ្ឌលជាតិក៏មានតួនាទីយ៉ាងសំខាន់ក្នុងការចលនា និងបែងចែកប្រភពធនធានសំរាប់អនុវត្តសកម្មភាពនៅថ្នាក់ជាតិ និងនៅថ្នាក់ខេត្ត ដើម្បីសំរេចបាននូវសមិទ្ធផល ទៅតាមគោលដៅដែលបានលើកឡើងក្នុងផែនការយុទ្ធសាស្ត្រ របស់មជ្ឈមណ្ឌលជាតិ ២០១១ -២០១៥ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលឆ្នាំ ២០០៨-២០១៥ នៅប្រទេសកម្ពុជា។

២. គោលបំណងនិងកម្មវត្ថុ៖

២.១ គោលបំណង

រៀបចំចងក្រង និងផ្សព្វផ្សាយរបាយការណ៍សកម្មភាពគ្រប់ជ្រុងជ្រោយ សំរាប់កម្មវិធីបង្ការ និងថែទាំ ជំងឺអេដស៍ និង ជំងឺកាមរោគប្រចាំត្រីមាសទី៤ ឆ្នាំ២០១៣និងដើម្បីប្រើប្រាស់ក្នុងការវាយតម្លៃគំរោងផែនការសកម្មភាពប្រចាំត្រីមាសទី៤ ឆ្នាំ២០១៣ផងដែរ។ លើសពីនេះរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលប្រចាំត្រីមាសទី ៤ ឆ្នាំ២០១៣ ក៏នឹងប្រើប្រាស់ជាឯកសារយោងក្នុងការរៀបចំផែនការសកម្មភាពប្រចាំត្រីមាសបន្ទាប់ ឆ្នាំ២០១ ៤ រួមជាមួយនឹងការប្រើប្រាស់ក្នុងការកែលំអ ការអនុវត្តផែនការសកម្មភាព ប្រចាំត្រីមាសក្រោយៗឱ្យកាន់តែមានភាពប្រសើរថែមទៀត។

២.២ កម្មវត្ថុ

ដើម្បីឆ្លើយតបទៅនឹងគោលបំណងខាងលើ ការរៀបចំរបាយការណ៍នេះ មានកម្មវត្ថុមួយចំនួនដូចខាងក្រោម៖

- ប្រមូល សំអាត និងវិភាគទិន្នន័យដែលប្រមូលបានពីប្រព័ន្ធតាមដានអោយក្លាយទៅជាព័ត៌មានវិទ្យាសាស្ត្រពិត និងប្រកបដោយទំនុកចិត្តខ្ពស់។

- រៀបចំការសម្របសម្រួល និងស្វែងរកការឯកភាពរួមគ្នារវាងស្ថាប័ននិងបុគ្គលទាំងអស់ ដែលទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ទៅលើព័ត៌មាន ដែលបានបកស្រាយនៅ ក្នុងរបាយការណ៍នេះ។
- និងរៀបចំតាក់តែងបោះពុម្ព និងផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាព។

៣. វិធីសាស្ត្រ

របាយការណ៍សកម្មភាពគ្រប់ជ្រុងជ្រោយនៃ កម្មវិធីបង្ការ និងថែទាំ ជំងឺអេដស៍ និង ជំងឺ កាមរោគ ប្រចាំត្រីមាសទី ៤ ឆ្នាំ២០១៣នេះគឺបានរៀបចំឡើងដោយផ្នែកផែនការ តាមដាន និង របាយការណ៍ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគតាមរយៈប្រព័ន្ធ តាមដានជាតិមួយ ដែលចាប់យកនូវទិន្នន័យទាំងអស់ពីការអនុវត្តផែនការសកម្មភាពគ្រប់ជ្រុង ជ្រោយឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍និងជំងឺអេដស៍ និងកាមរោគនៅទូទាំងប្រទេស ពីគ្រប់ស្ថាប័ន ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ល។

បន្ទាប់ពីបានរៀបចំនូវសេចក្តីព្រាងរបាយការណ៍ចប់សព្វគ្រប់ហើយ ផ្នែកផែនការ តាមដាន និងរបាយការណ៍បានធ្វើជូនផ្នែកពាក់ព័ន្ធទាំងអស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើ ស្បែក និងកាមរោគ ដើម្បីផ្តល់យោបល់កែលម្អ បន្ទាប់មកសេចក្តីព្រាងរបាយការណ៍នេះក៏បាន យកមករៀបចំកែសម្រួលទៅតាមការផ្តល់យោបល់ និងដាក់ជូនសុំការសម្រេចពីថ្នាក់ដឹកនាំនៃ មជ្ឈ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។

៤. លទ្ធផល

៤.១ វឌ្ឍនភាព និងសមិទ្ធផលនៃការគ្រប់គ្រងនិងអនុវត្តកម្មវិធី

៤.១.១ ការគ្រប់គ្រងគំរោងនៃមូលនិធិសកល

ដើម្បីងាយស្រួលក្នុងការតាមដានលើវឌ្ឍនភាព នៃការអនុវត្តន៍គំរោង ការចំណាយ និងការ ស្នើសុំថវិកាបន្ត ភ្នាក់ងារទទួលជំនួយផ្ទាល់ពីមូលនិធិសកល ដែលជាមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺអេដស៍ សើស្បែកនិងកាមរោគបានរៀបចំកិច្ចប្រជុំសំរេបសំរួលប្រចាំត្រីមាសជាមួយនឹងភ្នាក់ងារ ទទួលជំនួយបន្តទាំងអស់ ដែលនៅក្រោមគំរោងមូលនិធិសកល (HIV-SSF) សំរាប់កម្មវិធីអេដស៍។ ក្នុងកិច្ចប្រជុំខាងលើនេះ អ្នកគ្រប់គ្រងគំរោង មន្ត្រីទទួលខុសត្រូវផ្នែកការងារតាមដាន និង វាយ តំលៃ ផ្នែកហិរញ្ញវត្ថុ និងផ្នែកលទ្ធកម្មត្រូវបានអញ្ជើញមកចូលរួមនិង ធ្វើការបង្ហាញនូវសមិទ្ធផល ដែលបានសម្រេចដោយធ្វើការប្រៀបធៀបលើទិសដៅដែលបានកំណត់ ជាមួយនឹងលទ្ធផលជាក់ ស្តែង និង ធ្វើការបង្ហាញនូវផលលំបាកបញ្ហាផ្សេងៗ ដែលបានជួបប្រទះក្នុងកំឡុងត្រីមាសទី៤ ឆ្នាំ

២០១៣ ដើម្បីចាំកំរល់ កន្លែងរៀបចំបង្ការបញ្ហាដែលជួបប្រទះដើម្បីស្រង់កំរល់ ១៧ ឆ្នាំ រយ ក្នុងការអនុវត្តនិងដើម្បីលើកឡើងនូវបញ្ហាមួយចំនួន នៃដំណាក់កាលក្នុងពេលអនុវត្តកម្មវិធី ពេល ៧ លើបីខែនេះ។

៤.១.២ ការអនុវត្តន៍កម្មវិធីរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគ

ដោយបិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ អេដស៍ សើស្បែក និងកាមរោគមានតួនាទីយ៉ាងសំខាន់ជាស្ថាប័ន អនុវត្តសកម្មភាពសំរាប់ផ្តល់ជា ការងារបច្ចេកទេសស្តីពីកម្មវិធី បង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និង ជំងឺកាមរោគដល់ដៃគូ ការងាររួមទាំងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍និងកាមរោគ រាជធានី ខេត្ត។ ដោយយោងតាមផែន ការយុទ្ធសាស្ត្រ ឆ្នាំ២០១១-២០១៥ របស់មជ្ឈមណ្ឌលជាតិដែលបានលើកឡើងនូវសកម្មភាព សំខាន់ៗនៅក្នុងសមាសភាគនីមួយៗ នៃផែនការយុទ្ធសាស្ត្រដែលត្រូវអនុវត្តដោយមជ្ឈមណ្ឌល ជាតិ រាជធានី ខេត្ត និង អង្គការដៃគូអភិវឌ្ឍន៍នានា។

៤.១.២.១ កម្មវិធីបង្ការថែទាំនិងព្យាបាលបន្តដល់ក្រុមប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់នៃការឆ្លង មេរោគអេដស៍ ៖

▪ សកម្មភាពនៅថ្នាក់ជាតិ ៖

• ផ្នែក BCC

- ក្នុងកិច្ចការ សន្តិវិធីនៃកម្មវិធី BCC ពុំបានចុះអភិបាលការងាររួមគ្នាជាមួយផ្នែក STI/RTI ទេ
- មន្ត្រីផ្នែកនេះបានចូលរួមក្នុងកិច្ចការសម្រេច ៧ តម្រូវឱ្យស្ថិតិពិភពលោក អនុវត្តន៍ យុទ្ធវិធីកម្មជា ៣.០ និងការប្រកាសឱ្យអនុវត្តន៍ យុទ្ធវិធី បឋមសំរាប់អនុវត្តយុទ្ធវិធីជំរុញខ្លាំងក្លា របស់ ថែទាំ ព្យាបាលបន្តដល់ក្រុមប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ នៅខេត្តត្បូង កែវ ស្វាយរៀង ព្រះសីហនុ ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង និងខេត្តមេមត់ នជយ។
- បានចូលរួមប្រជុំកុមារ រង របួសក្នុងស្ថានភាពស្របគ្នាជាតិសំរាប់ការបង្ការថែទាំ ព្យាបាលបន្ត លើកលែង លើប្រជុំនៃមជ្ឈមណ្ឌលជាតិ។
- បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់ជាតិបន្តក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ចាម ម
- បានចូលរួមក្នុងកិច្ចប្រជុំបណ្តុះបណ្តាលបឋមស្ថិតិពិភពលោក រង គ្រប់គ្រងថ្មីនៃយុទ្ធវិធី ក្នុងក្រុងខេត្តបន្ទាយមានជ័យ
- បានចូលរួមក្នុងកិច្ចការសម្រេច ៧ តម្រូវឱ្យស្ថិតិពិភពលោក រង គ្រប់គ្រងថ្មីនៃយុទ្ធវិធីជំរុញខ្លាំងក្លា របស់ ថែទាំ ព្យាបាលបន្ត លើកលែង លើប្រជុំនៃមជ្ឈមណ្ឌលជាតិ។

- បា នូចលូរមកុំភិតភ័យ ល ពីកុមារីបំបែកដំបូងដល់លទ្ធផលនៃ ការអង្កេតតាមជា និច្ចណៈ ដឹងស្ថិតិវិធីអេ ដស៍និងការប្រកាស ឆ្នាំ ២០១៣ ក្នុងព្រះសីហនុ

- ផ្នែក STI/RTI

មន្ត្រីផ្នែកជំងឺកាមរោគបានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេស ដោយពិភាក្សាលើចំណុចដូចខាងក្រោម៖

- រៀបចំទិសដៅក្នុងការពង្រីកនូវការធ្វើតេស្តស្រាវជ្រាវរកមេរោគស្វាយ ក្នុងចំណោមស្ត្រីមានផ្ទៃពោះអោយស្របទៅនឹងការធ្វើតេស្តរកមេរោគអេដស៍និងការពង្រីកសេវា LR
- ការព្យាបាលស្ត្រីមានផ្ទៃពោះ និងដៃគូរបស់គាត់ដែលមានលទ្ធផលមេរោគស្វាយវិជ្ជមានដោយ RPR test
- ការព្យាបាល និងតាមដានដល់ទារកដែលកើតពីម្តាយដែលមានមេរោគស្វាយ និងទទួលរងនូវការ រំលង
- ការគ្រប់គ្រងឱសថ និងប្រតិករ
- ក្នុងត្រីមាសនេះ មន្ត្រីជំនុំ STI ពុំបានចុះអភិបាលការងាររួមគ្នាជាមួយផ្នែក STI/RTI ទេ
- មន្ត្រីផ្នែកនេះបានចូលរួមក្នុងកិច្ចប្រជុំតំបន់ តម្រូវឱ្យស្ថិតិវិធីអេ ដស៍ អនុវត្តយុទ្ធវិធីកុម្មាធិការ ៣.០ និងការប្រកាសឱ្យអនុវត្តន៍ មន្ត្រីបឋមបទសំរាប់អនុវត្តយុទ្ធវិធីជំរុញខ្សែបណ្តា របងការ ថែទាំ ព្រួយ លបន្តិចទៀត មុននឹងចុះទៅដល់ក្រុមប្រឹក្សា អេដស៍ នៅតាមតា កវិស្វាយរ វៀ ព្រះសីហនុ ព្រៃវែង កំពង់ធំ កំពង់ធំ និងខេត្តមា នជ័យ។
- បា នូចលូរមកុំភិតភ័យ សំរាប់សំរួលក្នុងកិច្ចប្រជុំតំបន់ដើម្បីបង្កើតបទពិសោធន៍វាងគ្រឹះស្ថានុភាព ពុត្ត ស និងការគ្រប់គ្រងជំនុំមន្ត្រីពិសោធន៍នៃ នៅតាមតា កវិស្វាយរ វៀ និង ព្រៃវែង
- បា នូចលូរមកុំភិតភ័យ លប្រទេស លបំបំបែកស្ថិតិវិធីអេ ដស៍ គ្រប់គ្រងទិន្នន័យថ្មីនៃ ខេត្តក្នុងក្រុងខេត្តសៀមរាប
- បា នូចលូរមកុំភិតភ័យ សំរាប់សំរួលក្នុងកិច្ចប្រជុំតំបន់ដើម្បីពិសោធន៍ជំនុំគ្រប់គ្រង ព្រួយ លកា របុន្តាជតា មកា រួមទេ នៅជម្រកលាជិតលើកំពង់សុខភា ព។

- សកម្មភាពនៅថ្នាក់ខេត្ត ៖

សកម្មភាពមួយចំនួន ដែលបានអនុវត្តជាប្រចាំ ក្នុងត្រីមាសនេះ មានដូចជាការរៀបចំស្រង់ស្ថិតិសេវាកំសាន្តសប្បាយ រៀបចំកិច្ចប្រជុំក្រុមការងារសំរាប់សំរួលការងារបង្ការថែទាំព្យាបាលបន្តថ្នាក់ខេត្ត (P-CoPCT-CC) ក្រុមគាំទ្រការងារបង្ការថែទាំព្យាបាលបន្តថ្នាក់ខេត្ត (P-CoPCT-ST) និងគណៈកម្មការសំរាប់សំរួលការងារបង្ការ ថែទាំនិងព្យាបាលបន្តថ្នាក់ស្រុកប្រតិបត្តិ (D-CoPCT-CC) និងការប្រជុំម្ចាស់សេវាជាដើម និងការចុះអភិបាលការងារដើម្បីតាមដានត្រួតពិនិត្យលើសកម្មភាព

អប់រំដល់ស វាកំសាន្តសប្បាយ និងការបញ្ជូនស្រីបំរើសេវាកំសាន្តសប្បាយទៅព្យាបាលជំងឺកាម រោគនិងសេវាថែទាំនិងព្យាបាលសុខភាពផ្សេងទៀត។

៤.១.២.២ កញ្ចប់សំរាប់ផ្តល់សេវាថែទាំនិងព្យាបាលបន្តដល់អ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ នៅក្នុងមន្ទីរពេទ្យ ៖

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងដៃគូអភិវឌ្ឍន៍ កំពុងបន្តរៀបចំឈ្លាននិយាមបែបបទសំរាប់អនុវត្តវិធីសាស្ត្រឆ្លើយតបរួមគ្នា ក្នុងការបង្ការ ថែទាំនិងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និង អ្នកជំងឺអេដស៍ និង កាមរោគ បញ្ជាទំនាក់ទំនងផ្លូវភេទ និងសុខភាពបន្តពូជ ដើម្បីលុបបំបាត់នូវការឆ្លងថ្មីនៃមេរោគអេដស៍ និង មេរោគស្វាយពីកំណើតដល់ទារកដែលទើបនឹងកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនិយមបែបបទនេះត្រូវបានអនុម័តដោយក្រសួងសុខាភិបាល។

មន្ត្រីផ្នែកនេះ បាន ចុះអភិបាលការងារនៅតាមមណ្ឌលផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមដោយស្ម័គ្រចិត្តនិងរក្សាការសំងាត់ក្នុងខេត្តស្រុកនីមួយៗ និងខេត្តត្បូងឃ្មុំ និងខេត្តកោះកុង។ គោលបំណងនៃអភិបាលនេះ គឺដើម្បីពិនិត្យមើលសកម្មភាពការងាររបស់បុគ្គលិក VCCT ដូចជាការចុះបញ្ជីការសរសេរលើប័ណ្ណ ការណាត់ជួប ប័ណ្ណលទ្ធផលមន្ទីរពិសោធន៍ប័ណ្ណបញ្ជូនដំណើរការផ្តល់ប្រឹក្សាមុន និងក្រោយពេលធ្វើតេស្ត និងពិនិត្យមើលផ្នែកមន្ទីរពិសោធន៍ផងដែរដូចជា បច្ចេកទេសនៃការធ្វើតេស្តរហ័ស ការពិនិត្យឡើងវិញសំណាកដែលបានធ្វើរួច ការប្រើប្រាស់ ការស្តុក ការទុកដាក់សំភារៈ និងជួយពង្រឹងសមត្ថភាពអ្នកផ្តល់ប្រឹក្សា និងអ្នកមន្ទីរពិសោធន៍ ធ្វើតេស្តឈាមរកមេរោគអេដស៍។

រៀបចំប្រជុំក្រុមការងារបច្ចេកទេសប្រចាំខែ ក្នុងការអនុវត្តការបង្ការ ថែទាំ ព្យាបាល និងគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍កាមរោគ និងរបេង-អេដស៍ នៅតាមបណ្តាពន្ធនាគារ (មណ្ឌលអប់រំកែប្រែ) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ផ្អែក VCCT បានបង្កើតកម្មវិធីបណ្តុះបណ្តាលលើការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ នៅមន្ទីរពេទ្យប្រចាំរាជធានី និងខេត្តកំពង់ចាម

៤.១.២.៣. កញ្ចប់អង្កេតតាមដាននិងស្រាវជ្រាវ៖

- ក. ការអង្កេតតាមដាន ៖
- សិក្សាសាស្ត្រ លើ ភ្នាក់ងារ អង្កេតតាមដាន នៃការប្រើប្រាស់កម្រិតទឹកដោះស្រាយសីហានុ
- សិក្សាសាស្ត្រ លើ ភ្នាក់ងារ ស្រូបចំ ករសំរាប់បុរស សម្រាប់ស្រ្តី ខេត្តស្រុកនីមួយៗ និងបាត់ដំបង
- ការប្រមូលទិន្នន័យលើស្រូបចំ ករសំរាប់បុរស សម្រាប់ស្រ្តី ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ឆ្នាំង និង ខេត្តកណ្តាល

៤.១.២.៤. កញ្ចប់គ្រប់គ្រង៖

ក. ផែនការតាមដាននិងរបាយការណ៍៖

- សកម្មភាពនៅថ្នាក់ជាតិ ៖

១. សកម្មភាពផែនការ ៖

- សំរេចសំរួលដើម្បីរៀបចំផែនការសកម្មភាពប្រចាំត្រីមាសទី៤ ឆ្នាំ២០១១ របស់មជ្ឈមណ្ឌលជាតិ និង២៤រាជធានីខេត្តដែលរួមបញ្ចូលសកម្មភាព និងថវិកាគ្រប់ប្រភពទាំងអស់ដើម្បីអនុម័ត។
- មន្ត្រីជំនាញតាមដាន មន្ត្រីជំនាញបញ្ជាបញ្ជីជាមួយនិងមន្ត្រីជំនាញគ្រប់គ្រងសំភារៈហេតុការណ៍អភិបាលលើការអនុវត្តកម្មវិធីអេដស៍ នៅខេត្តតំបន់បង្ការការចុះបញ្ជីនៃសហគមន៍ និងខេត្តរើសរើស ។
- សំរេចសំរួលក្នុងការបង្កើនផែនការការងារប្រចាំ ត្រីមាសទី ៤ ឆ្នាំ ២០១១ របស់មជ្ឈមណ្ឌលជាតិ និង ផែនការការងាររបស់ខេត្តទាំង ២៤ ដើម្បីរួមបញ្ចូលនូវសកម្មភាពលំអិត និងផែនការថវិកា លុបចោលរំពឹងទុក និងថវិកា ដល់លទ្ធផលនិងត្រូវបានអនុម័ត។

២. សកម្មភាពតាមដាន ៖

រៀបចំរបាយការណ៍គ្រប់ជ្រុងជ្រោយប្រចាំត្រីមាសទី២ ឆ្នាំ២០១១ ៣ ដែលបានដាក់ផ្សាយនៅក្នុង គេហទំព័រ របស់មជ្ឈមណ្ឌលជាតិ www.nchads.org ។ របាយការណ៍នេះ ក៏បានធ្វើការបែងចែក ទៅក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ម្ចាស់ជំនួយនិង អង្គការជាដៃគូការងារផ្សេងៗ។

- សកម្មភាពនៅថ្នាក់ខេត្ត ៖

- កម្មវិធីអេដស៍រាជធានី ខេត្តទាំង២៤ បានរៀបចំគំរោងផែនការប្រតិបត្តិគ្រប់ជ្រុងជ្រោយប្រចាំត្រីមាសទី៣ ឆ្នាំ២០១១ ៣ដែលបានបញ្ចូលសកម្មភាព និងថវិកាពីអង្គការជាដៃគូនៅថ្នាក់ស្រុកប្រតិបត្តិ និងថ្នាក់ខេត្ត ព្រមទាំងមានការបញ្ជាក់ពីលទ្ធផលរំពឹងទុកសំរាប់សកម្មភាពនីមួយៗ
- រៀបចំកិច្ចប្រជុំសំរេចសំរួលជាមួយអង្គការជាដៃគូការងារ ដែលអនុវត្តកម្មវិធីអេដស៍នៅក្នុងខេត្តដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយរាល់បញ្ហាដែលកើតមានឡើង ដើម្បីធ្វើឱ្យការអនុវត្តន៍កម្មវិធីកាន់តែមានភាពប្រសើរឡើង
- កម្មវិធីប្រយុទ្ធនឹងអេដស៍ខេត្តបានដឹកនាំចុះអភិបាលការងារដល់សេវាថែទាំសុខភាព ១ ចំនួន
- រៀបចំរបាយការណ៍ប្រចាំខែ និងប្រចាំត្រីមាស

ខ. ផ្នែកគ្រប់គ្រងទិន្នន័យ៖

- ប្រមូលទិន្នន័យ និងបញ្ចូលទិន្នន័យ ផ្នែក STI, OI/ART, VCCT
- វិភាគទិន្នន័យ និងសរសេររបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៣
- ចុះអភិបាលទៅរាជធានី-ខេត្ត លើការគ្រប់គ្រងទិន្នន័យ ដើម្បីពិនិត្យនិងបញ្ចូលទិន្នន័យ OI/ART នៅខេត្តមួយចំនួន
- ពិនិត្យមើល និងផ្តល់ព័ត៌មានត្រឡប់ដល់ខេត្តនូវរាល់ទិន្នន័យនៃកម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងជំងឺកាមរោគ
- ចុះអភិបាលលើកម្មវិធីឆ្លើយតបរួមគ្នា លើការងារគ្រប់គ្រងទិន្នន័យ និងធ្វើរបាយការណ៍នៅតាមណ្ឌលសុខភាព នៅខេត្តមួយចំនួន
- មន្ត្រីគ្រប់គ្រងទិន្នន័យថ្នាក់ខេត្ត បានធ្វើការចុះអភិបាល ដើម្បីពិនិត្យមើល និងជួយកែសម្រួលក្នុងការបញ្ចូលទិន្នន័យនៅតាមសេវាថែទាំ និងព្យាបាល OI/ART សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ និងគ្លីនិកកាមរោគជារៀងរាល់ត្រីមាស

គ. ផ្នែកគ្រប់គ្រងឱសថនិងសំភារៈបរិក្ខារ ៖

- រៀបចំធ្វើបណ្តុំបញ្ជូននូវឱសថនិងសំភារៈទៅតាមកាលវិភាគរបស់ឃ្នាំងឱសថកណ្តាល
- ធ្វើការតាមដាន លើការបែងចែកឱសថ OI/ARV និងសំភារៈប្រតិករ
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកលទ្ធកម្មក្នុងការប៉ាន់ប្រមាណឱសថOI/ARVសំភារៈប្រតិករ
- ចុះអភិបាលរួមជាមួយផ្នែកផែនការ តាមដាន និងរបាយការណ៍ និងផ្នែកគណនេយ្យលើការអនុវត្តកម្មវិធីអេដស៍ និងការគ្រប់គ្រងឱសថនិងសំភារៈបរិក្ខារនៅខេត្តៗតំបន់ ក្រចេះ ប៉ៃលិន ព្រះសីហនុ កំពត និង ខេត្តពោធិ៍សាត់។

៤.២. លទ្ធផលដែលទទួលបានពីការផ្តល់សេវាសុខាភិបាល

៤.២.១. សកម្មភាពនៃការទប់ស្កាត់ជំងឺអេដស៍

នៅត្រីមាសទី៤ ឆ្នាំ២០១៣នេះមានមានគ្លីនិកកាមរោគ (Specialized STI clinic) ទាំងអស់ចំនួន៦១ កន្លែង (៣៥ កន្លែង គ្របដណ្តប់លើ ២១ ក្នុងចំណោម ២៤រាជធានី -ខេត្ត ទូទាំងប្រទេសកម្ពុជា (លើកលែងខេត្តកណ្តាល, មណ្ឌលគីរី និង ក្រុងកែប) ។ ក្នុងនោះមាន២៦ គ្លីនិកជារបស់អង្គការក្រៅរដ្ឋាភិបាល NGO (RHAC=15 គ្លីនិក, Marie Stopes=8 គ្លីនិក, MEC=1 គ្លីនិក និងឈ្នួលសរគ្លីនិក = ២ គ្លីនិក) ។


ក្នុងចំណោម ៣៥ គ្លីនិកកាមរោគដែលជារបស់រដ្ឋាភិបាល មាន ៣៣ គ្លីនិក (៩៤,៣%)ដែលបានបំពាក់នូវឧបករណ៍បន្ថែមសំរាប់មន្ទីរពិសោធន៍ដែលអាចធ្វើតេស្តRPRនិងBasic microscopy។ ក្នុងចំណោមនេះ មានគ្លីនិកចំនួន៣៣ ដែលមន្ទីរពិសោធន៍អាចដំណើរការបាន។ មន្ទីរពិសោធន៍ទាំងនេះ អាចជួយអោយគ្លីនិកកាមរោគដែលមិនអាចអាចប្រើប្រាស់នូវគំនូសបំព្រួញសំរាប់ការគ្រប់

គ្រងថែទាំ និងព្យាបាលជំងឺកាមរោគដោយពឹងផ្អែក ទៅលើចង្កោមរោគសញ្ញា សំរាប់ក្រុមប្រជាជន ដែលមានការប្រឈមមុខខ្ពស់ឱ្យកាន់តែប្រសើរឡើង។

ជាបន្ថែមទៅលើការងាររបស់គ្លីនិកសុខភាពគ្រួសារមានមណ្ឌលសុខភាពចំនួន២២៥កន្លែង នៅក្នុងស្រុកប្រតិបត្តិចំនួន៧៥ ក្នុង២១រាជធានី ខេត្ត បានផ្តល់សេវាពិនិត្យជំងឺកាមរោគដោយពឹង ផ្អែកទៅលើចង្កោមរោគសញ្ញា។

ក្នុងត្រីមាសទី៤ ឆ្នាំ ២០១៣ មណ្ឌលសុខភាពដែលផ្តល់សេវាពិនិត្យជំងឺកាមរោគដោយពឹង ផ្អែកទៅលើចង្កោមរោគសញ្ញា ក្នុងនោះរួមមានការពិគ្រោះជំងឺ ចំនួន ១.០៩១នាក់ជាបុរស និង ៨.៤៨៥នាក់ ជាស្ត្រីបានរាយការណ៍មកកាន់ផ្នែកគ្រប់គ្រងទិន្នន័យ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ ក្នុងចំណោមអ្នកជំងឺបុរសដែលបានរាយការណ៍ពីចង្កោម រោគសញ្ញាជំងឺកាមរោគ ចំនួន ៩៧៦ករណី ក្នុងនោះមាន ៨៣៩ករណី(៨៦%) មានការហូរខ្ទុះ តាមបង្ហូរនោម មាន៧៩ករណី(៨%)មានដំបៅលើប្រដាប់បន្តពូជ និង ៥៨ (៦%)មានករណី ជំងឺសិរមាន់លើប្រដាប់បន្តពូជ។ ការពិនិត្យជំងឺកាមរោគដោយពឹងផ្អែកលើចង្កោមរោគសញ្ញា ចំពោះស្ត្រីចំនួន៨.៥៨៦ករណី មាន៨.៣៣៩ករណី (៩៧,១%) មានជំងឺរលាកទ្វារមាស មាន ៣.៩៩៦ករណី (៤៦,៥%) មានជំងឺរលាកទ្វារ រមាសនិងមាត់ស្បូន ២១៤ករណី(២,៥%)មាន ជំងឺរលាកប៉ែលរីស និង ៣៣ករណី(០,៤%)ដំបៅលើប្រដាប់បន្តពូជនិង ពុំមានករណីជំងឺសិរមាន់ទេ ។ ក្នុងនោះមានដៃគូដែលបានកំណត់អត្តសញ្ញាណថាមានរោគសញ្ញានិងបានព្យាបាលដោយពឹង ផ្អែកលើចង្កោមរោគសញ្ញានោះមាន ៦៦៤នាក់ ជាបុរស និង១.៧០១នាក់ជាស្ត្រី។

ការពិគ្រោះជំងឺនៅតាមគ្លីនិកកាមរោគទាំង៦១កន្លែងដែលមានគ្លីនិក ចំនួន៣៥កន្លែងជា របស់រដ្ឋាភិបាល និងគ្លីនិកអង្គការក្រៅរដ្ឋាភិបាលចំនួន២ ៦ រួមមានការពិគ្រោះជំងឺទាំងអស់ ៥៧.៦៦០លើក ក្នុងនោះមាន ៣.៩៧១នាក់ជាបុរស និង២.៧១៩ ជាបុរសស្រឡាញ់បុរស (MSM) ៤១.៧៧៦នាក់ ជាស្ត្រីដែលមានការប្រឈមមុខទាប និង ៩.១៩៤នាក់ ជាស្ត្រីធ្វើការនៅសេវា កំសាន្តផ្ទះបន (BEWs) និងធ្វើការនៅសេវាកំសាន្ត (NBEWs) (៨០នាក់ ជាស្ត្រីធ្វើការនៅសេវា កំសាន្តផ្ទះបន ៩.១១៤នាក់ជាស្ត្រីធ្វើការនៅសេវាកំសាន្ត) និងមានចំនួន៤.៣៣៥នាក់មកធ្វើការ ពិនិត្យតាមដានបន្តជារៀងរាល់ខែ (រូបភាព ទី ១)។



រូបភាពទី ១: ស្ត្រីធ្វើការនៅសេវាកំសាន្តផ្ទះបន និងបំរើសេវាកំសាន្ត

ដែលបានទៅពិនិត្យសុខភាពនៅ គ្លីនិកកាមរោគពីត្រីមាសទី ១ ឆ្នាំ ២០១០ ដល់ ត្រីមាសទី៤ ឆ្នាំ ២០១៣

គ្លីនិកសមាគមថែទាំសុខភាពគ្រួសារកម្ពុជា(RHAC)ជាគ្លីនិកមួយដែលទទួល ការចាប់ អារម្មណ៍ និងបានទទួលអតិថិជនភាគច្រើនជាស្ត្រីមេផ្ទះស្រ្តីដៃ លមានការប្រឈមមុខទាប ចំណែកឯគ្លីនិកទាំង ៣ ៥ របស់រដ្ឋាភិបាល បានផ្តល់សេវាភាគច្រើនចំពោះស្ត្រីបំរើសេវាកំសាន្ត។ គ្លីនិកអង្គការ MEC បានទទួលអតិថិជនដែលបានមកធ្វើការពិនិត្យ ភាគច្រើនជាបុរសរួមទេ ជាមួយបុរស MSM នៅទីក្រុងភ្នំពេញ។

ក្នុងត្រីមាសទី៤ ឆ្នាំ២០១ ៣ នេះគ្លីនិកទាំង ៦១កន្លែង ក្នុងនោះចង្កោមរោគសញ្ញាជំងឺកាម រោគដែលបានរាយការណ៍ មានអ្នកជំងឺបុរសចំនួន ៣.១៧៣ ករណី ដែលមកធ្វើការពិនិត្យជំងឺ បញ្ជាក់ថា ២.៧៧៧ករណី (៨៧,៥%) មានការហូរខ្ទុះតាមបង្ហូរនោម ១៩ករណី(០,៦%) ហូរខ្ទុះតាម រន្ធកូថ ២១២ករណី(៦,៧%) ដំបៅលើប្រដាប់បន្តពូជ/រន្ធកូថ, ១៣៨ករណី (៤,៣%) សិរមាន់លើ ប្រដាប់បន្តពូជ/រន្ធកូថ ១២ករណី(០,៤%)ហើមពងស្វាស និង ១៥ (០, ៥%) ហើមក្រលៀន ។ ចង្កោមរោគសញ្ញាជំងឺកាមរោគ ដែលបានរាយការណ៍ក្នុងចំណោម MSM ចំនួន៦១១ករណី មាន ៤៣១ករណី (៧០,៥%)មានការហូរខ្ទុះតាមបង្ហូរនោម ៣២ករណី(៥,២%) ហូរខ្ទុះតាមរន្ធកូថ ៧៣ (១២%) មានដំបៅលើប្រដាប់បន្តពូជ/រន្ធកូថ ៦៨ (១១,១%) មានសិរមាន់លើប្រដាប់បន្តពូជ/រន្ធកូថ ៤ (០,៧%)ហើមពងស្វាស និង ៣ (០,៥%) មានហើមក្រលៀន។

គ្លីនិកទាំង៦១កន្លែង ចំពោះស្ត្រីដែលមានការប្រឈមមុខទាប ក្នុងនោះចង្កោមរោគសញ្ញា ជំងឺកាមរោគដែលបានរាយការណ៍ចំនួន ៤៦.១១០ករណី មាន៤៣.៤៦៩ករណី (៩៤,៣%) មាន ជំងឺរលាកទ្វារមាស ៤.២៥៩ករណី(៩,២%) មានជំងឺរលាកទ្វារមាសនិងមាត់ស្បូន ២៦៩ករណី

(០,៦%) មានជំងឺរលាកបែលរីស ២៩៦ករណី (០,៦%)ជំបៅលើប្រដាប់បន្តពូជ/វន្តភូថ និង ២០៤ ករណី (០,៤%) សិរមាន់លើប្រដាប់បន្តពូជ/វន្តភូថ។


ត្រីមាសទី៤ ឆ្នាំ២០១ ៣ ក្នុងចំណោមស្ត្រីធ្វើការនៅសេវាកំសាន្តផ្ទះបនចំនួន ៤២នាក់បាន មកធ្វើការពិនិត្យលើកដំបូងនៅគ្លីនិកកាមរោគ មានចំនួន ៤៥ករណី (១០៧%) ត្រូវបានវិនិច្ឆ័យថា មានជំងឺកាមរោគដែលក្នុងនោះ មាន១៧ករណី (៣៧,៧%) មានជំងឺរលាកមាត់ស្បូន។ ចំនួនស្ត្រីធ្វើ ការនៅសេវាកំសាន្តផ្ទះបន ៣៨នាក់បានមកពិនិត្យតាមដានបន្តនៅគ្លីនិកកាមរោគជាប្រចាំខែ ក្នុង នោះមាន១២ករណី (៣១%) ត្រូវបានវិនិច្ឆ័យថាមានជំងឺកាមរោគដែលក្នុងនោះមាន៧នាក់ (៥៨%) មានជំងឺរលាកមាត់ស្បូន។ ក្នុងត្រីមាសទី៤ ឆ្នាំ២០១ ៣ស្ត្រីបំរើសេវាកំសាន្តចំនួន ៤.៨១៧នាក់បាន មកធ្វើការពិនិត្យលើកដំបូងនៅគ្លីនិកកាមរោគមានចំនួន ២.៩៨២ករណី(៦២%) ត្រូវបានវិនិច្ឆ័យ ថាមានជំងឺកាមរោគ ដែលក្នុងនោះមាន ១.៤១៦ករណី(៤៨%)មានជំងឺរលាកមាត់ស្បូន។ ចំនួន ស្ត្រីបំរើសេវាកំសាន្ត ៤.២៩៥នាក់បានមកពិនិត្យតាមដានបន្តនៅគ្លីនិកកាមរោគជាប្រចាំខែ ក្នុង នោះមាន ១.២០៧ករណី(២៨%) ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺកាមរោគដែលក្នុងនោះមាន ៤៥៣ ករណី (៣៧%) មានជំងឺរលាកមាត់ស្បូន ។

ចំនួនលទ្ធផលRPRតេស្តទាំងអស់៨០៥តេស្តដែលបានធ្វើក្នុងត្រីមាសទី៤ ឆ្នាំ២០១ ៣ នៅ មន្ទីរពិសោធន៍របស់គ្លីនិកទាំង៣៥របស់រដ្ឋាភិបាលនិងគ្លីនិកMECក្នុងនោះមានត្រឹមតែ ១៩ (២,៤%) បានរកឃើញមាន RPR វិជ្ជមាន។

ត្រីមាសទី៤ ឆ្នាំ២០១ ៣ គ្លីនិកសុខភាពគ្រួសារបានបញ្ជូនអតិថិជនទៅកាន់សេវា VCCT ចំនួន១.៧០៦នាក់ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ចំនួន១១នាក់ទៅកាន់មណ្ឌល OI/ART ៣០នាក់ទៅកាន់សេវាពិនិត្យផ្ទៃពោះមុនពេលសំរាល និង ៧៩នាក់ទៅកាន់សេវាពន្យារកំណើត។ ក្នុងនោះដែរ គ្លីនិកសុខភាពគ្រួសារ ក៏បានទទួលអតិថិជនពីសេវាផ្សេងៗផងដែរដូចជាៈបានទទួល អតិថិជនចំនួន ៦៥៥នាក់ពីសេវា VCCT ១១២នាក់មកពីសេវា OI/ART ៤៥នាក់មកពីសេវាពិនិត្យ ផ្ទៃពោះមុនពេលសំរាល និង៣១នាក់មកពីសេវាពន្យារកំណើត។

៤.២.២. សេវាផ្តល់ប្រឹក្សានិងធ្វើតេស្តឈាមដោយស្រ្តីចិត្តនិងរក្សាការសំងាត់(VCCT)

ចំនួនមណ្ឌលផ្តល់សេវា VCCTមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល១២ឆ្នាំចុងក្រោយ នេះគឺពី ១២ កន្លែង នៅឆ្នាំ២០០០ ដល់ ២៥៣កន្លែងដល់ចុងត្រីមាសទី៤ ឆ្នាំ ២០១៣ (រូបភាពទី ២)



រូបភាពទី ២៖ និន្នាការនៃចំនួនប្រជាជនដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍ពី ឆ្នាំ ១៩៩៥ ដល់ត្រីមាសទី៤ ឆ្នាំ ២០១៣

កំណត់សំគាល់: ចាប់ពីត្រីមាសទី១ ឆ្នាំ ២០១២ មាន ចំនួន៨កន្លែងដែលបានដកចេញពីរបាយការណ៍ (៤មណ្ឌលសុខភាព នៅសេវា សាធារណៈ និង៤ទៀតនៅសេវារបស់អង្គការក្រៅរដ្ឋាភិបាល)

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៣នេះ មិនមានមណ្ឌល VCCT ថ្មីដែលត្រូវបានបើកអោយដំណើរការទេ ។ ក្នុងចំណោមមណ្ឌល VCCT ទាំង២៥៣ មាន២២៩កន្លែងជាសេវាសាធារណៈ និង២៤កន្លែងជារបស់អង្គការក្រៅរដ្ឋាភិបាល (អង្គការភ្នំក្រវាត់ RHAC: 16 អង្គការ Marie Stopes: 3អង្គការ MEC:1 មន្ទីរពេទ្យ Center of Hope: 1 Institute Pasteur: 1 និងគ្លីនិកឈូកសរ: ២)។


ក្នុងត្រីមាសទី៤ ឆ្នាំ២០១ ៣នេះអតិថិជន VCCT ទាំងអស់ចំនួន១៣៥.៤៥៣នាក់ (រួមបញ្ចូលមានអតិថិជនចំនួន៤៣.០៩៦នាក់(៣១,៨%)បានស្ម័គ្រចិត្តមកដោយខ្លួនឯង ៧៣.៥៥២នាក់ (៥៤,៣%)ត្រូវបានបញ្ជូនមកដោយកម្មវិធីពិនិត្យផ្ទៃពោះមុនសំរាល(ANC) ២.១២៧នាក់(១,៦%) ត្រូវបានបញ្ជូនមកដោយគ្លីនិកតាមរោគ ៣.៩៧១នាក់(២,៩%) ត្រូវបានបញ្ជូនមកដោយកម្មវិធីកំចាត់រោគរបេង ៦.០៧៥ (៤,៥%)ត្រូវបានបញ្ជូនមកដោយក្រុមថែទាំតាមផ្ទះ ៣.៨១០នាក់(២,៨%) ត្រូវបានបញ្ជូនមកដោយសេវាពិនិត្យជំងឺទូទៅ ២៥២(០,២%)ត្រូវបានបញ្ជូនមកដោយសេវាថែទាំកុមារ ៦៥២នាក់(០,៥%)ត្រូវបានបញ្ជូនមកដោយសេវាសម្ព័ន្ធ ៣៤២នាក់(០,២%) ត្រូវបានបញ្ជូនមកដោយកម្មវិធីផែនការគ្រួសារ ៨០២នាក់(០,៦%) ត្រូវបានបញ្ជូនមកពីមណ្ឌលសុខភាព ៧៧៤ (០,៦%) ត្រូវបានបញ្ជូនមកដោយសេវាផ្សេងៗទៀត (តារាងទី១)។

Self Referred	STD Clinic	TB Services	HBC/NGO	General Medicine	Pediatric Care Service	Maternity Service	BS/FP	ANC	Others	Health Center
31.8%	1.6%	2.9%	4.5%	2.8%	0.2%	0.5%	0.2%	54.3%	0.6%	0.6%

តារាងទី១ ៖ ភាគរយនៃចំនួនអតិថិជនដែលបានធ្វើតេស្តឈាមនៅមណ្ឌលVCCT ដែលបញ្ជូនពីសេវាផ្សេងៗ ក្នុងត្រីមាសទី៤ ឆ្នាំ២០១៣

ចំនួនសរុបនៃអតិថិជនដែលបានមកធ្វើតេស្តរកមេរោគអេដស៍ក្នុងត្រីមាសទី៤ ឆ្នាំ២០១៣ នេះមាន ១ ៣៥.២១៦នាក់ ក្នុងនោះមានអតិថិជនមកពីសេវា VCCTចំនួន ៦៣.៤១៦នាក់ (អ្នកជំងឺរមែងចំនួន ៣.៨០៣នាក់) និងស្ត្រីមានផ្ទៃពោះ ៥៨.៩៤២នាក់ និងប្តីឬដៃគូរបស់ស្ត្រីមានផ្ទៃពោះ ចំនួន ១២.៨៥៨នាក់។

នៅក្នុងរូបទី៣ តារាងលេខ២ បង្ហាញពីនិន្នាការ និងលក្ខណៈនៃអតិថិជន VCCT និងអ្នកជំងឺរមែង ដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍នៅមណ្ឌល VCCT តួរលេខនេះគឺមិនរាប់បញ្ចូលជាមួយ និងស្ត្រីមានផ្ទៃពោះទេ។ ចំនួនសរុបនៃអតិថិជនពី VCCT និងអ្នកជំងឺរមែងដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍នៅសេវាVCCTក្នុងត្រីមាសទី៤ឆ្នាំ២០១៣មានចំនួន៦៣.៤១៦នាក់ (រូបភាពទី៣)



រូបភាពទី ៣: និន្នាការនៃចំនួនប្រជាជនដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍នៅសេវា VCCT ពីត្រីមាសទី ១ ឆ្នាំ ២០១០ ដល់ត្រីមាសទី៤ ឆ្នាំ ២០១៣

ចំនួនសរុបនៃអតិថិជនVCCTនិងអ្នកជំងឺរមែងដែលបានធ្វើតេស្តរកមេរោគអេដស៍ក្នុងត្រីមាសទី៤ឆ្នាំ២០១៣នេះមាន ៣៥.០៧៣នាក់ (៥៥%)ជាស្ត្រី និង ៥៧.០៣១នាក់ (៩០%) មានអាយុចាប់ពី ១៥-៤៩ឆ្នាំ (តារាងទី២)។


	អតិថិជនដែលមកធ្វើតេស្តឈាមរកមេរោគអេដស៍ People tested for HIV N=63,416 No. (%)	អតិថិជនដែលមានលទ្ធផលឈាមវិជ្ជមាន People tested HIV positive N=1,195 No. (%)
អាយុ (Age)		
≤14 ឆ្នាំ	1,929 (3%)	77 (6.4%)
15-49 ឆ្នាំ	57,061 (90%)	1,022 (85.6%)
> 49 ឆ្នាំ	4,426 (7%)	96 (8%)
ភេទ (Sex)		
ប្រុស	28,343 (44.7%)	615 (51.5%)
ស្រី	35,073 (55.3%)	580 (48.5%)

តារាងទី ២: លក្ខណៈនៃអតិថិជនដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍នៅសេវា VCCT

ក្នុងត្រីមាសទី៤ ឆ្នាំ ២០១៣


នៅត្រីមាសទី៤ ឆ្នាំ២០១៣នេះ៩៧,៨៥%(ចន្លោះ ពី៨ ០%-១០០% នៅគ្រប់សេវា VCCT ទាំងអស់) នៃអតិថិជនដែលធ្វើតេស្តរួចបានទទួលយកលទ្ធផលរបស់ពួកគេដោយបានឆ្លងកាត់ការផ្តល់ប្រឹក្សាក្រោយពេលធ្វើតេស្ត។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៣នេះដែរ ក្នុងចំណោមអតិថិជនVCCT ចំនួន៦៣.៤១៦នាក់ មាន ៣.៨០៣នាក់ (៦%) ត្រូវបានបញ្ជូនមកពីកម្មវិធីរបេង (រូបភាពទី ៤)។



រូបភាពទី ៤: និន្នាការនៃចំនួនអតិថិជនដែលបានធ្វើតេស្តឈាមនៅមណ្ឌលVCCT ដែលបញ្ជូនពីកម្មវិធីរង ចាប់ពីត្រីមាសទី១ ឆ្នាំ ២០០៩ ដល់ ត្រីមាសទី៤ ឆ្នាំ២០១៣


ក្នុងត្រីមាសទី៤ ឆ្នាំ២០១៣ ចំនួនអតិថិជន៦៣.៤១៦នាក់ នៃអតិថិជនVCCT និង អ្នកជំងឺរងទាំងអស់មាន១.១៩៥នាក់ (១,៨%) ត្រូវបានរកឃើញមានឆ្លងមេរោគអេដស៍វិជ្ជមាននៅតាមមណ្ឌល VCCTទូទាំងប្រទេស (រូបភាពទី ៥)។



រូបភាពទី ៥: និន្នាការនៃអត្រាការឆ្លងមេរោគអេដស៍សំរាប់អតិថិជនដែលបានធ្វើតេស្តឈាមនៅសេវា VCCTពីត្រីមាសទី ១ ឆ្នាំ ២០០៥ ដល់ត្រីមាសទី៤ ឆ្នាំ ២០១៣


៤.២.៣ សេវាពិនិត្យនិងព្យាបាលជំងឺអេដស៍(OI and ART Services)

បច្ចុប្បន្ននេះមាន៦១កន្លែងដែលបានផ្តល់សេវាការព្យាបាលជំងឺឱកាសនិយម(OI) និងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍(ART) នៅក្នុងស្រុកប្រតិបត្តិចំនួន៥០នៅក្នុង២១រាជធានី-ខេត្ត។ ក្នុងសេវាការព្យាបាលជំងឺឱកាសនិយម (OI) និងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART)ទាំង៦១កន្លែងនោះមាន៥៧កន្លែងបានទទួលការឧបត្ថម្ភដោយរដ្ឋាភិបាលនិង៤កន្លែងផ្សេងទៀត ដោយអង្គការមិនមែនរដ្ឋាភិបាលជាដៃគូ។ ក្នុងចំណោមសេវាព្យាបាលទាំង៦១កន្លែងនោះ មាន៣៥កន្លែងបានទទួលពិនិត្យ និងព្យាបាលជំងឺជួនកុមារផ្ទុកមេរោគអេដស៍នៅក្នុងស្រុកប្រតិបត្តិ ចំនួន ៣៤ (រូបភាព ទី ៦)។




រូបភាពទី ៦: ទីតាំងនៃមណ្ឌលសុខភាពដែលពិនិត្យនិងព្យាបាលជំងឺ OI/ART គិតមកដល់ខែឧសភា ឆ្នាំ២០១៣

ក្នុងតំបន់មានទី៤ នៃ២០១៣ ចំនួនអ្នកជំងឺសរុបមាន ៥០.៦៥៩នាក់ ដោយរួមបញ្ចូលនូវមនុស្សព្យាបាលចំនួន ៤៦.៦០៧ នាក់ និង កុមារចំនួន ៤.០៥២នាក់ដែលកំពុងទទួល ART (រូបភាពទី ៧ និងទី៨)។




**រូបភាពទី៧: និន្នាការនៃចំនួនសេវាព្យាបាលជំងឺ និង
អ្នកជំងឺសកម្មទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ពីឆ្នាំ ២០០១
ដល់ត្រីមាសទី៤ ឆ្នាំ២០១៣**



រូបភាពទី ៨៖ និន្នាការនៃចំនួនអ្នកជំងឺសកម្មជាមនុស្សពេញវ័យ និងកុមារ ពីត្រីមាសទី២ឆ្នាំ២០០៩ ដល់ត្រីមាសទី៤ ឆ្នាំ២០១៣

នៅចុងត្រីមាសទី៤ ឆ្នាំ២០១៣នេះក្នុងចំណោមអ្នកជំងឺសកម្មដែលទទួលបានការព្យាបាលដោយឱសថប្រឆាំង មេរោគអេដស៍ (ART)មានស្រ្តីចំនួន ៤៩,៦% (២៥.១៥១)។ នៅតាមមណ្ឌលផ្តល់សេវាព្យាបាលជំងឺទាំងអស់ មានអ្នកជំងឺថ្មីចំនួន ១.១៧៩នាក់ (រាប់បញ្ចូលទាំងកុមារ៧៣នាក់) បានទទួលការពិនិត្យ និងព្យាបាលជំងឺឱកាសនិយមនិងមានអ្នកជំងឺថ្មីចំនួន១.០៩៦នាក់(រាប់បញ្ចូលទាំងកុមារ៧៥នាក់) បានចាប់ផ្តើមទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) ក្នុងត្រីមាសទី៤ ឆ្នាំ២០១៣ (រូបភាពទី១០)។ ចំនួនអ្នកជំងឺឱកាសនិយមថ្មី មានការថយចុះចាប់ពីត្រីមាសទី៤ ឆ្នាំ២០១០។ ដោយឡែក ចំនួនអ្នកជំងឺទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍(ART)ក៏មានថយចុះតិចតួច ហើយមានអ្នកជំងឺចំនួន ២៩៣នាក់ បានបោះបង់ការព្យាបាល និងមានអ្នកជំងឺ៣៨នាក់បានស្លាប់ក្នុងកំឡុងពេលព្យាបាលជំងឺឱកាសនិយមនេះ។



រូបភាពទី៩ : និន្នាការនៃចំនួនអ្នកជំងឺឱកាសនិយមនិងអ្នកជំងឺព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ថ្មី ពីត្រីមាសទី១ឆ្នាំ២០១០ ដល់ ត្រីមាសទី៤ ឆ្នាំ២០១៣

មានជំងឺឱកាសនិយមសកម្មចំនួន៣.២៦៧នាក់ជាមនុស្សពេញវ័យ និង៦៨៩នាក់ជា កុមារ ដែលមិនទាន់មានលក្ខណៈសមស្រប សំរាប់ទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍នៅឡើយទេរហូតមកដល់ចុងត្រីមាសទី៣ឆ្នាំ២០១៣នេះ។ ក្នុងចំណោមអ្នកជំងឺទាំងអស់មាន ២.០៥២នាក់ (៦២,៨%) ជាស្ត្រីដែលភាគច្រើន ប្តី រឺ ដៃគូរបស់ពួកគេបានទទួលបានការព្យាបាលជំងឺ OI/ ART ច្រើនឆ្នាំមកហើយ។

ចំនួនសរុបនៃអ្នកជំងឺឱកាសនិយមជាមនុស្សពេញវ័យចំនួន៦៩៨នាក់ និងកុមារចំនួន ១៥៥នាក់ មានលក្ខណៈសមស្របនឹងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍តែពុំទាន់បានទទួលនៅចុងខែឆ្នាំ២០១៣នេះ។

ខ. ការចល័តអ្នកជំងឺ តាមសេវាផ្សេងៗ បោះបង់ការព្យាបាល និងស្លាប់

នៅចុងត្រីមាសទី៤ ឆ្នាំ២០១ ៣នេះមានអ្នកជំងឺចំនួន ៤១៧នាក់ដែលទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) ត្រូវបានបញ្ជូនចេញទៅកាន់សេវាARTថ្មី ដែលស្ថិតនៅជិតផ្ទះឬកន្លែងរស់នៅរបស់ពួកគេ។ ហើយនិងមានអ្នកជំងឺដែលកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ចំនួន៥០២ នាក់បានបោះបង់ការព្យាបាល និង ១៦២នាក់ផ្សេងទៀតបានស្លាប់នៅក្នុងត្រីមាសនេះ។ មកដល់ចុងត្រីមាសនេះមានសេវាផ្តល់ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ចំនួន១៨ ដែលមានអ្នកជំងឺសកម្មទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ច្រើនជាង១,០០០នាក់ ក្នុងនោះមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

(ភ្នំពេញ) មានអ្នកជំងឺសកម្មកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ចំនួន ៣.៤១៣នាក់។

គ. ការគាំទ្រផ្នែកឱសថ និង សម្ភារៈបរិក្ខារ

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៣នេះគ្រប់មណ្ឌលARTទាំងអស់បានធ្វើរបាយការណ៍ចំនួនអ្នកជំងឺតាមរូបមន្តឱសថART និងមួយៗ។ វេជ្ជបញ្ជាប្រើប្រាស់រូបមន្តឱសថភាគច្រើនគឺ **D4T+3TC+NVP, AZT+3TC+NVP, និង D4T+3TC+EFV** ដោយមាន៤.៩១%នៃមនុស្សពេញវ័យ និង១១.៤៧% នៃកុមារត្រូវបានទទួលរូបមន្តឱសថ **PI-Based** (តារាងទី៣) ។

រូបមន្តនៃការប្រើប្រាស់ឱសថ ARV , Q4 – 2013	មនុស្សពេញវ័យ N= 45,305*		កុមារ N= 4,137*	
	No. (%)		No. (%)	
D4T+3TC+NVP	13,496	28.33 %	2,435	52.11 %
D4T+3TC+EFV	3,557	7.47 %	326	6.98 %
AZT+3TC+NVP	14,400	30.22 %	1,031	22.06 %
AZT+3TC+EFV	6,928	14.54 %	285	6.10 %
PI-based regimens	2,340	4.98 %	536	11.47 %

***ទិន្នន័យរូបមន្តនៃការប្រើប្រាស់ឱសថ**

មិនបានត្រឹមត្រូវពិតប្រាកដជាក់ស្តែងទៅនឹងចំនួនតួរលេខរបស់អ្នកជំងឺART ទេ

តារាងទី ៣ ៖ វេជ្ជបញ្ជាស្តីពីការប្រើប្រាស់

និងការចែកចាយរូបមន្តឱសថប្រឆាំងមេរោគសំរាប់អ្នកផ្ទុកមេរោគHIV នៅកម្ពុជា

ក្នុងត្រីមាសទី៤ ឆ្នាំ ២០១៣

ឃ. ការធ្វើតេស្តស្រាវជ្រាវ រកជំងឺរបេងលើអ្នកជំងឺអេដស៍ថ្មី

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១ ៣នេះមានអ្នកជំងឺអេដស៍ថ្មី (ទាំងមនុស្សចាស់ និងកុមារ) ដែលបានចុះឈ្មោះនៅកន្លែងដែលផ្តល់សេវាព្យាបាលជំងឺឱកាសនិយម និង ទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍មានចំនួន១.១៧៩នាក់។ នៅក្នុងចំណោមអ្នកជំងឺឱកាសនិយមថ្មីជាមនុស្សចាស់ចំនួន១.១០៦នោះ មានអ្នកជំងឺឱកាសនិយមចំនួន ៨៧១នាក់(៧៨,៧%) បានធ្វើតេស្តស្រាវជ្រាវរកជំងឺរបេង។ ជាលទ្ធផល មានអ្នកជំងឺចំនួន ៣០៤នាក់បានធ្វើតេស្តស្រាវជ្រាវរកជំងឺរបេងហើយមានលទ្ធផលជំងឺរបេងស្វិត(BK+/-) និងជំងឺរបេងក្រៅស្វិត (EPTB) នៅក្នុងចំណោមអ្នកជំងឺ៩៧៧នាក់។ ក្នុងចំណោមអ្នក ដែលបានធ្វើរោគវិនិច្ឆ័យថាមានជំងឺរបេងទាំង ៩៧

នាក់នេះ មានអ្នកជំងឺ៨២នាក់បានទទួលការព្យាបាលជំងឺរបេង។ ការធ្វើតេស្តស្រាវជ្រាវរកជំងឺរបេង នៅក្នុងចំណោមអ្នកជំងឺអេដស៍ថ្មី នេះមានការកើនឡើងបន្តិច បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ ឆ្នាំ២០១៣ ។

ង. ការអនុវត្តន៍យុទ្ធសាស្ត្រ Three "I"

១. ការព្យាបាលបង្ការជំងឺរបេងដោយឱសថ Isoniazid (IPT)

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១១ ៣នេះមានសេវាOI/ARTចំនួន៣កន្លែង ដែលធ្វើតេស្តទុយ ប៊ែគុយលីនលើស្បែក និងចំនួន ៥០កន្លែងផ្សេងទៀតដែលមិនមានការធ្វើតេស្តទុយប៊ែគុយលីន លើស្បែក។ ជាសរុបមានអ្នកជំងឺអេដស៍ឱកាសនិយមថ្មីចំនួន ១.០៥២នាក់ ដែលបានចុះឈ្មោះនៅ សេវាOI/ART ទាំង៥៣កន្លែង ដែលបានចាប់ផ្តើមអនុវត្តន៍នូវយុទ្ធសាស្ត្រ (Three I)នេះ (ចំនួន៣ កន្លែងដែលធ្វើតេស្តទុយប៊ែគុយលីនលើស្បែកមានអ្នកជំងឺថ្មីចំនួន១១៧នាក់ និងចំនួន ៥០កន្លែង ដែលមិនមានការធ្វើតេស្តទុយប៊ែគុយលីនលើស្បែកមានអ្នកជំងឺថ្មីចំនួន៩៣៥នាក់)។ ក្នុងចំណោម អ្នកជំងឺទាំងអស់នេះ មានអ្នកជំងឺចំនួន ៨៤០នាក់បានស្រាវជ្រាវរករោគសញ្ញាជំងឺរបេង ហើយក្នុង នោះមានអ្នកជំងឺចំនួន៥៤៣នាក់ដែលមិនមានរោគសញ្ញាជំងឺរបេង។ មានអ្នកជំងឺចំនួន ២៦៤នាក់ បានចាប់ផ្តើមព្យាបាលបង្ការដោយឱសថ Isoniazid (IPT) (មានអ្នកជំងឺ១១នាក់ដែលធ្វើតេស្តទុយ ប៊ែគុយលីនលើស្បែកនៅនឹងកន្លែង និង មានអ្នកជំងឺ ២៥៣នាក់នៅកន្លែងដែលមិនមានការធ្វើ តេស្តទុយប៊ែគុយលីនលើស្បែក) និងមានអ្នកជំងឺចំនួន២២១នាក់ កំពុងទទួលការព្យាបាលបង្ការ ដោយឱសថ Isoniazid (កន្លែងដែលធ្វើតេស្តទុយប៊ែគុយលីនលើស្បែកមាន អ្នកជំងឺ៧នាក់ និង កន្លែងដែលមិនមានការធ្វើតេស្តទុយប៊ែគុយលីនលើស្បែក មានអ្នកជំងឺ ២១៤ នាក់) ក្នុងចំណោម អ្នកជំងឺឱកាសនិយមចំនួន៣.៩៦៥នាក់។

២. មុនចាប់ផ្តើមការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១១ ៣នេះមានអ្នកជំងឺអេដស៍ថ្មីចំនួន១.១០៦នាក់ ដែលបានចុះ ឈ្មោះនៅសេវាព្យាបាលជំងឺឱកាសនិយមនិងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។ ក្នុងចំណោមអ្នកជំងឺនេះ មានអ្នកជំងឺចំនួន៨៧១នាក់ ដែលបានធ្វើការពិនិត្យសុខភាពរករោគសញ្ញា ជំងឺរបេងមានអ្នកជំងឺចំនួន៣០៤នាក់ដែលយ៉ាងហោចណាស់មានរោគសញ្ញាមួយ ក្នុងចំណោម រោគសញ្ញាទាំង៣ ក្នុងរយៈពេល៤សប្តាហ៍កន្លងមក (មានគ្រុនក្តៅ ក្អក និងបែកញើសជោគខ្លួននៅ ពេលយប់រយៈពេល២សប្តាហ៍កន្លងមក)។ ក្នុងចំណោមអ្នកជំងឺដែលមានរោគសញ្ញាជំងឺរបេង វិជ្ជមានទាំង៣០៤នាក់នេះ មាន ៩៧នាក់ដែលបានធ្វើរោគវិនិច្ឆ័យថាមានជំងឺរបេង(BK+/-) ឬមាន របេងក្រៅស្វត ហើយមានអ្នកជំងឺ ៨២នាក់បានចាប់ផ្តើមការព្យាបាលជំងឺរបេង ចំណែកអ្នកជំងឺ

ចំនួន២២១នាក់ទៀត បានចាប់ផ្តើមការព្យាបាលបង្ការជំងឺរបេងដោយឱសថ Isoniazid (IPT) ទោះបីអ្នកជំងឺទាំងនោះមិនទាន់មានរោគសញ្ញាជំងឺរបេងក៏ដោយ។ មានអ្នកជំងឺដែលកំពុងព្យាបាលជំងឺឱកាសនិយមចំនួន៤៧នាក់បានធ្វើរោគវិនិច្ឆ័យថាមានជំងឺរបេង(BK+/-) ឬមានរបេងក្រៅស្ងួត ក្នុងនោះមានអ្នកជំងឺ៣៧នាក់បានចាប់ផ្តើមព្យាបាលជំងឺរបេង ហើយមានអ្នកជំងឺរបេង -អេដស៍ ៥៥នាក់ទៀតបានទទួលការព្យាបាលបង្ការដោយឱសថcotrimoxazole និង មានអ្នកជំងឺ២០២នាក់ទៀតបានចាប់ផ្តើមការព្យាបាលបង្ការដោយឱសថ Isoniazid (IPT) នៅក្នុងត្រីមាសនេះ។

៣. ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១១ ៣នេះមានអ្នកជំងឺអេដស៍ចំនួន១.០២១នាក់ដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ថ្មី។ ក្នុងចំណោមនេះ មានអ្នកជំងឺចំនួន ៨៤នាក់ដែលបានធ្វើរោគវិនិច្ឆ័យថាមានជំងឺរបេងឬរបេងក្រៅស្ងួត ហើយក្នុងនោះមានអ្នកជំងឺ ៧០នាក់ដែលបានចាប់ផ្តើមព្យាបាលជំងឺរបេង។ ក្នុងចំណោមអ្នកជំងឺដែលកំពុងព្យាបាលឱសថប្រឆាំងមេរោគអេដស៍ចំនួន៥០.៦៥៩នាក់ មានអ្នកជំងឺ ២០៨នាក់បានធ្វើរោគវិនិច្ឆ័យថាមានជំងឺរបេង (BK+/-) ឬមានរបេងក្រៅស្ងួតក្នុងនោះមានអ្នកជំងឺ៨៤នាក់បានចាប់ផ្តើមព្យាបាលជំងឺរបេង ហើយមានអ្នកជំងឺរបេង-អេដស៍ចំនួន១០៧នាក់ទៀតបានទទួលការព្យាបាលបង្ការដោយឱសថ cotrimoxazole ។

៤. ការមានផ្ទៃពោះ និងការរំលូត

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១១ ៣នេះមានអ្នកជំងឺឱកាសនិយមថ្មីជាស្ត្រី ចំនួន ៥៧៤នាក់ដែលបានចុះឈ្មោះនៅសេវាព្យាបាលជំងឺឱកាសនិយម និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ហើយក្នុងនោះមានអ្នកជំងឺអេដស៍ជាស្ត្រីចំនួន២៧នាក់មានផ្ទៃពោះ។ មកដល់ចុងត្រីមាសនេះក្នុងចំណោមអ្នកជំងឺជាស្ត្រីចំនួន២.៩៧១នាក់ ដែលកំពុងព្យាបាលជំងឺឱកាសនិយមមានស្ត្រី២៣នាក់មានផ្ទៃពោះ និងក្នុងនោះមាន ១១នាក់បានទទួលឱសថARVសំរាប់ការបង្ការការចំលងមេរោគអេដស៍ពីម្តាយទៅកូន។ ពុំមានអ្នកជំងឺដែលបានរាយការណ៍ថាបានរលូតកូនដោយឯកឯង និងមានអ្នកជំងឺ ១ នាក់បានធ្វើការរំលូតទេនៅក្នុងត្រីមាសនេះ។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១១ ៣នេះមានអ្នកជំងឺអេដស៍ជាស្ត្រីចំនួន៥៦៤នាក់ដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ថ្មី ហើយក្នុងនោះមានអ្នកជំងឺអេដស៍ ចំនួន ៣៥ នាក់មានផ្ទៃពោះ។ មកដល់ចុងត្រីមាសនេះ ក្នុងចំណោមអ្នកជំងឺជាស្ត្រីចំនួន២ ៧.០៤៧នាក់ ដែលកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានស្ត្រី១ ៣៧នាក់មានផ្ទៃពោះ។ មានអ្នកជំងឺ២នាក់បានរាយការណ៍ថាបានរលូតកូនដោយឯកឯង និង៣នាក់ទៀតបានធ្វើការរំលូត។

៥. ការអនុវត្តន៍កម្មវិធីបង្ការជារីជ្ជមាន

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១១ ៣នេះមានអ្នកជំងឺអេដស៍ថ្មីចំនួន១.១៧៩នាក់ ដែលបានចុះឈ្មោះនៅសេវាព្យាបាលជំងឺឱកាសនិយម និងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានអ្នកជំងឺ ៧ ៩៥នាក់ (៣៨៦នាក់ជាស្រ្តី) បានទទួលការផ្តល់ប្រឹក្សាស្តីពីការបង្ការជារីជ្ជមានក្នុងចំណោមសេវា OI/ART ទាំង ៦១កន្លែងដែលបានអនុវត្តកម្មវិធីនេះ។ ហើយក្នុងចំណោមអ្នកជំងឺព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ថ្មីចំនួន១.០៩៦នាក់ មានអ្នកជំងឺចំនួន៧១០នាក់ (៣៦៣នាក់ជាស្រ្តី) បានទទួលការផ្តល់ប្រឹក្សាស្តីពីការបង្ការជារីជ្ជមានក្នុងចំណោមសេវាOI/ART ទាំង៦១ កន្លែងដែលបានអនុវត្តកម្មវិធីនេះដែរ។

៤.២.៤ ការអនុវត្តន៍កម្មវិធីឆ្លើយតបរួមគ្នា


មកដល់ចុងត្រីមាសទី៤ ឆ្នាំ២០១១ ៣នេះមានស្រុកប្រតិបត្តិចំនួន៨០ដែលបានអនុវត្តវិធីសាស្ត្រឆ្លើយតបរួមគ្នា ហើយនឹងបានធ្វើរបាយការណ៍មកមជ្ឈមណ្ឌលជាតិ។ គិតចាប់ពីខែ តុលា មកដល់ខែ ធ្នូឆ្នាំ២០១១៣នេះមានស្រ្តីមានផ្ទៃពោះសរុបចំនួន៨១.៧២១នាក់ដែលបានមកទទួលសេវាថែទាំផ្ទៃពោះលើកទី១ នៅសេវាដែលមានកម្មវិធីឆ្លើយតបរួមគ្នានិងតាមរយៈការចុះអប់រំក្នុងនោះមានស្រ្តីចំនួន៥៥.៩៧៥នាក់(៦៨%)បានធ្វើតេស្តឈាមរកមេរោគអេដស៍។ ក្នុងចំណោមប្តីឬដៃគូស្រ្តី ដែលបានមកពិនិត្យផ្ទៃពោះនៅសេវាដែលមានកម្មវិធីឆ្លើយតបរួមគ្នានេះ មានប្តីឬដៃគូចំនួន ១២.៨៤៧នាក់(២៣%)ដែលស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ដែរ។ ក្នុងចំណោមស្រ្តីចំនួន ៥៣.៨២០នាក់ដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍នោះ មានស្រ្តី ៦៣នាក់(០.១%)ដែលមានផ្ទុកមេរោគអេដស៍។

ជាសរុបមានស្រ្តីមានផ្ទៃពោះដែលមានផ្ទុកមេរោគអេដស៍ចំនួន២០៣នាក់ បានមកសំរាលកូនរបស់ពួកគេនៅក្នុងមន្ទីរពេទ្យបង្អែកឬមណ្ឌលសុខភាព ដែល មានសេវាកាត់បន្ថយការចំលងមេរោគអេដស៍ពីម្តាយទៅកូន។ ក្នុងចំណោមស្រ្តីជាម្តាយដែលបានមកសំរាលកូនរបស់ពួកគេនោះមាន១៤៨៨នាក់(៧៤,៣%)បានទទួលឱសថARV គឺមាន១៣៧នាក់(៩២,៥%)បានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (HAART) និង ១១ (៧,៥%) បានទទួលឱសថ ARVសំរាប់បង្ការ។ ក្នុងចំណោមទារក ២០៣នាក់ដែលកើតពីម្តាយមានផ្ទុកមេរោគអេដស៍នេះ មានទារក ១ ៩៩ នាក់(៩៨%)បានទទួលការបង្ការដោយឱសថប្រឆាំងមេរោគអេដស៍គឺឱសថ NVP ១៥៤ នាក់ (៧៥%) បានទទួលឱសថ cotrimoxazole និងមានទារកចំនួន ១១៦នាក់បានធ្វើតេស្តឈាម DNA-PCRលើកទី១ មុនអាយុ២ខែ និង៣៦នាក់ទៀត អាយុលើស ២ខែ និងមានទារកចំនួន ៥នាក់ ដែលមានលទ្ធផលរីជ្ជមាន និងពុំមានទារកស្លាប់ទេ ។

៤.២.៥ សេវាថែទាំអ្នកជំងឺអេដស៍នៅតាមសហគមន៍(Community-based Services)

សេវាថែទាំអ្នកជំងឺអេដស៍តាមផ្ទះ(HBC services)

ត្រីមាសទី៤ឆ្នាំ២០១៣មានក្រុមថែទាំតាមផ្ទះចំនួន២៨៣ក្រុមដែលគ្របដណ្តប់ ៧៨៤ មណ្ឌលសុខភាពនៅក្នុងស្រុកប្រតិបត្តិចំនួន៦៤ នៅក្នុងខេត្តចំនួន ២០។ នៅក្នុងត្រីមាសនេះ ខេត្ត ព្រះវិហារពុំមានរបាយការណ៍របស់ក្រុមថែទាំទេ ព្រោះអង្គការដែលបានអនុវត្តលើការងារថែទាំនេះ បានចប់គំរោងក្នុងការគ្របដណ្តប់និងថែទាំអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ ហើយកំពុងរក អង្គការថ្មីមកជំនួស (រូបភាពទី ១២)។



រូបភាពទី ១០: និន្នាការនៃក្រុមថែទាំតាមផ្ទះ(HBC teams) ពីត្រីមាសទី១ ឆ្នាំ២០០៩ រហូត ត្រីមាសទី៤ ឆ្នាំ២០១៣

ក្រុមថែទាំតាមផ្ទះ (HBC) ទាំងអស់បានជួយថែទាំ គាំទ្រ ឧបត្ថម្ភ ដល់អ្នកផ្ទុកមេរោគអ្នក ជំងឺអេដស៍សកម្មចំនួន២០.៦៦១នាក់ ក្នុងនោះអ្នកដែលបានធ្វើការចុះបញ្ជីទទួលការព្យាបាលជំងឺ ឱកាសនិយម(OI) មានចំនួន២.៤៤១នាក់ និងអ្នកជំងឺARTដែលបានធ្វើការចុះបញ្ជីមាន ១៨.២២០ នាក់ ។

៥.ការលំបាកនិងឧបសគ្គ

ទោះបីជាមានការយឺតយ៉ាវក្នុងការផ្តល់ថវិកាសំរាប់ការអនុវត្តនីតិកម្មវិធី តែសកម្មភាពចាំបាច់ មួយចំនួនពិសេសការផ្តល់សេវាធ្វើតេស្តឈាមរកមេរោគអេដស៍ ការព្យាបាល និងថែទាំដល់អ្នក ផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ដោយកម្មវិធីជាតិ នៅតែបន្តជាធម្មតា។

៦.សេចក្តីសន្និដ្ឋានជារួម

សឹងតែគ្រប់ទិសដៅនៃសូចនាករដែលទាក់ទងនឹងការផ្តល់សេវាទាំងអស់ ដូចជាសេវា OI/ART, VCCT, STI, and HBC services ដែលបានលើកឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០១២នេះ បានសំរេចទៅតាមផែនការរបស់មជ្ឈមណ្ឌលជាតិ។ ទន្ទឹមគ្នានេះ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ មជ្ឈមណ្ឌលជាតិបានខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំ និងព្យាបាលនេះ តាមរយៈការអនុវត្តន៍ Continuum of Quality Improvement និងការតាមដានសូចនាករប្រកាសអាសន្នដើម្បីធ្វើយ៉ាងណាអោយគុណភាពសេវា OI/ART កាន់តែ ប្រសើរឡើង។